



ParentsNext
AN AUSTRALIAN GOVERNMENT INITIATIVE

សូមស្វាគមន៍មកកាន់ ParentsNext



ធ្វើឱ្យមានតុល្យភាពគ្រួសារ ការសិក្សា និងគោលដៅការងាររបស់អ្នក

មានអត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមក្នុង ParentsNext។ អ្នកប្រឹក្សាយោបល់ ParentsNext នឹងធ្វើការជាមួយអ្នក ដើម្បីជួយអ្នកកសាងទំនុកចិត្ត អភិវឌ្ឍជំនាញ និងទទួលបាន ការគាំទ្រ និងសេវាកម្មក្នុងតំបន់ ដើម្បីរៀបចំផែនការសម្រាប់ ពេលអនាគត។

អ្នកមិនចាំបាច់ត្រូវតែស្វែងរកការងារ ខណៈពេលអ្នកនៅក្នុង កម្មវិធីនោះទេ។ ប៉ុន្តែប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ ហើយចង់ ស្វែងរកការងារ អ្នកប្រឹក្សាយោបល់របស់អ្នកអាចជួយបាន។

ដូច្នេះខណៈពេលការសិក្សា ឬការងារអាចហាក់ដូចជានៅឆ្ងាយពី ឥឡូវនេះក្តី ការចូលរួមនៅក្នុង ParentsNext នឹងរៀបចំឱ្យអ្នក មានជំហរល្អប្រសើរជាងមុន ដើម្បីចាត់វិធានការលើឱកាសនានា ពេលណាវាហូចឱ្យ។



របៀបដែល ParentsNext ដំណើរការ

មានកិច្ចការបួនយ៉ាងដែលអ្នកនឹងត្រូវបានស្នើសុំឱ្យធ្វើ នៅក្នុងកម្មវិធី ParentsNext ដើម្បីបន្តការទទួលបាន Parenting Payment (ប្រាក់ចិញ្ចឹមកូន)។



1. ចូលរួមការណាត់ជួប

ការណាត់ជួប ParentsNext របស់អ្នក ជាធម្មតាត្រូវជួបដោយផ្ទាល់រៀងរាល់បីខែម្តង។

អ្នកប្រឹក្សាយោបល់របស់អ្នកនឹងស្តាប់អ្នក ហើយជួយអ្នកក្នុងការសម្រេចចិត្តនូវអ្វីដែលអ្នកចង់សម្រេចបាន។ ពួកគេក៏នឹងជួយអ្នករៀបចំផែនការជំហានបន្ទាប់របស់អ្នកដែរ។

2. ជ្រើសរើសសកម្មភាព

អ្នកប្រឹក្សាយោបល់របស់អ្នកនឹងជួយអ្នកជ្រើសរើសសកម្មភាពនានា ដែលនឹងជួយអ្នករៀបចំខ្លួនសម្រាប់ការងារ។

សកម្មភាពទាំងនេះគួរតែត្រូវសមត្រូវនឹងជីវិតគ្រួសាររបស់អ្នក ហើយគួរតែពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់សម្រេចបាន។



មុនពេលចូលមក ParentsNext ខ្ញុំពិតជាមិនមានគោលដៅ ឬផែនការណាមួយសម្រាប់អ្វីដែលខ្ញុំចង់ធ្វើនោះទេ ... គោលដៅ ចម្បងរបស់ខ្ញុំគឺដើម្បីបញ្ចប់មុខជំនួញរបស់ខ្ញុំ ហើយបើកហាង តុបតែងក្រចកផ្ទាល់ខ្លួននៅផ្ទះ ហើយនឹងចាប់ផ្តើមពីនោះទៅ។”

Patrice, ម្តាយ ParentsNext



3. បង្កើត និងយល់ព្រម លើផែនការ

អ្នកប្រឹក្សាយោបល់ ParentsNext របស់អ្នក នឹងជួយអ្នកបង្កើត ផែនការចូលរួមមួយ។

ផែនការនេះគូសបញ្ជាក់ពីសកម្មភាពនានា ការធ្វើរបាយការណ៍ និងការណាត់ជួបដែល អ្នកយល់ព្រមធ្វើ។

4. ការធ្វើ របាយការណ៍

រៀងរាល់ពីរសប្តាហ៍ អ្នកត្រូវតែរាយការណ៍ទៅ Centrelink។

អ្នកប្រឹក្សាយោបល់របស់អ្នក នឹងប្រាប់អ្នក ប្រសិនបើអ្នក ត្រូវរាយការណ៍ផងដែរទៅ ParentsNext។

អ្នកប្រឹក្សាយោបល់របស់ អ្នក នឹងប្រាប់អ្នកពីរបៀប និងពេលណាដែលត្រូវ រាយការណ៍។



ParentsNext បានជួយខ្ញុំឱ្យបន្តការសិក្សានៅវិទ្យាល័យរហូត ដល់ថ្នាក់ទី 11 និងទី 12។ វិទ្យាល័យត្រូវបានបង្កើតដោយមាន កន្លែងមើលថែកុមារឥតគិតថ្លៃ ដូច្នេះខ្ញុំដឹងថាកូនៗរបស់ខ្ញុំត្រូវបាន គេមើលថែ ខណៈពេល ដែលខ្ញុំនៅក្នុងថ្នាក់រៀន - នេះពិតជាមាន ភាពខុសគ្នាខ្លាំងណាស់!"

Ashleigh, ម្តាយ ParentsNext

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់រូបសែច www.employment.gov.au/parentsnext

ធ្វើឱ្យមានអត្ថប្រយោជន៍ ច្រើនបំផុតពី ParentsNext



ប្រសិនបើអ្នកត្រូវការការគាំទ្របន្ថែម

ឪពុកម្តាយ និងអ្នកថែទាំអាចមានបញ្ហាជាច្រើន កើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ សូមនិយាយ ជាមួយអ្នកប្រឹក្សាយោបល់ ParentsNext របស់អ្នក ប្រសិនបើអ្នកមិនស្រួលខ្លួន ឬមានបញ្ហានៅផ្ទះ។ **ការគាំទ្រ អាចរកបាន** ហើយអ្នកអាចស្នើសុំសម្រាកពីផែនការរបស់អ្នក ប្រសិនបើអ្នកត្រូវការ។

ការធ្វើបណ្តឹងតវ៉ា ឬផ្លាស់ប្តូរអ្នកប្រឹក្សាយោបល់



អ្នកអាចពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់របស់ អ្នក អំពីបញ្ហាណាមួយដែលអ្នកអាចមានជាមួយ ParentsNext។ ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រួល ក្នុងការនិយាយជាមួយអ្នកប្រឹក្សាយោបល់របស់អ្នក សូមទូរស័ព្ទ National Customer Service Line (ខ្សែទូរស័ព្ទសេវា ភារកិច្ចអតិថិជនជាតិ) លេខ **1800 805 260** (មិនគិតថ្លៃតាម ទូរស័ព្ទមានខ្សែ) ឬបំពេញទម្រង់បែបបទ **Complaints, Compliments and Suggestions** (បណ្តឹងតវ៉ា ការសរសើរ និងសំណូមពរ) នៅលើទំព័ររូបសែច ParentsNext។

ការនៅឱ្យបានជាប់ជាមួយផែនការ របស់អ្នក



ដើម្បីបន្តការទទួលបានប្រាក់ចិញ្ចឹមកូន វាជាការសំខាន់ណាស់ ដែលអ្នកត្រូវទៅចូលរួមការណាត់ជួបទាំងឡាយ បំពេញ សកម្មភាពដែលអ្នកបានយល់ព្រម ហើយរាយការណ៍អំពីការ រីកចម្រើនរបស់អ្នក។ ប្រសិនបើមានអ្វីកើតឡើង ហើយអ្នក មិនអាចចូលរួម ឬរាយការណ៍បានទាន់ពេលវេលា សូមប្រាប់ អ្នកប្រឹក្សាយោបល់របស់អ្នកឱ្យបានឆាប់ តាមដែលអាចធ្វើ ទៅបាន ដើម្បីជៀសវាងកុំឱ្យគេព្យួរប្រាក់ឧបត្ថម្ភរបស់អ្នក។

ព័ត៌មានរបស់អ្នក

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារដោយច្បាប់ រួមមាន Privacy Act 1988 (ច្បាប់សិទ្ធិឯកជន ឆ្នាំ 1988) និងច្បាប់សន្តិសុខសង្គម។

អ្នកប្រឹក្សាយោបល់ ParentsNext របស់អ្នក នឹងផ្តល់ជូនអ្នកនូវទម្រង់បែបបទ Privacy Notification and Consent (ការជូនដំណឹងអំពីសិទ្ធិឯកជន និងការយល់ព្រម) ដែលគួសបញ្ជាក់ពីរបៀបដែលគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅប្រើប្រាស់។

សេវាកម្មបកប្រែភាសា

សម្រាប់ជំនួយក្នុងការនិយាយ ឬយល់ភាសាអង់គ្លេស សូមទូរស័ព្ទមក សេវាកម្មបកប្រែភាសា (TIS National) លេខ **131 450** ដោយអស់ថ្លៃហៅទូរស័ព្ទដូចក្នុងតំបន់។ ស្នើសុំឱ្យពួកគេទូរស័ព្ទមក **National Customer Service Line (ខ្សែទូរស័ព្ទសេវាកម្មអតិថិជនជាតិ)** ប្រសិនបើអ្នកត្រូវការឱ្យពួកគេបកប្រែព័ត៌មានជូនអ្នក។ ឬចូលមើលទំព័រធនធាននៅតាមវិបសៃចី ParentsNext សម្រាប់ព័ត៌មានជាភាសាផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសៃចី www.employment.gov.au/parentsnext



Welcome to ParentsNext - Khmer